



ទិវារត់ប្រឆាំងអន្តរជាតិពាក់កណ្តាលម៉ាយ៉ាងក្នុង លើកទី២៧ នៅអង្គរវត្ត
27th ANGKOR WAT INTERNATIONAL HALF MARATHON

០៤ ធ្នូ ២០២២
 04 December 2022

Building a better future. Aids for children and disabled people in Cambodia!

បែបបទនៃការចុះឈ្មោះ: (Registration Form)

Official Code: _____

ចាប់ទទួលចុះឈ្មោះ:

ពីឥឡូវនេះ រហូតដល់ថ្ងៃទី២៤ តុលា ២០២២ / now-24 Oct' 2022

ជនជាតិខ្មែរ/Cambodian

ចម្ងាយរត់ (Distance)	ប្រភេទ (Category)	អាយុ (Ages)	Now-29 July'22	30 July-24 Oct'22
<input type="checkbox"/> ២១គ.ម ពាក់កណ្តាលម៉ាយ៉ាងក្នុង Half Marathon (21km)	បុរស/ស្រី Male/Female	ចាប់ពី១៦ឆ្នាំឡើង 16yrs to Up	២២ ដុល្លារ USD 22.00	២៧ ដុល្លារ USD 27.00
<input type="checkbox"/> ១០គ.ម 10km Race	បុរស/ស្រី Men/Women	ចាប់ពី១៣ឆ្នាំឡើង 13yrs to Up	១៥ ដុល្លារ USD 15.00	២០ ដុល្លារ USD 20.00
<input type="checkbox"/> ០៥គ.ម 05km	ចាស់&ក្មេង Adult/Kid	ទូទៅ Open	១០ ដុល្លារ USD 10.00	១៥ ដុល្លារ USD 15.00
<input type="checkbox"/> ០៣គ.ម លក្ខណៈគ្រួសារ 03km Fun Run	ចាស់&ក្មេង Adult/Kid	ទូទៅ Open	៥ ដុល្លារ USD 5.00	៧ ដុល្លារ USD 7.00

Registration fee include

- Race Bib number
- BIB-tag for Half Marathon (21km) and 10km Race.
- Runner T-Shirt (singlet)
- Finisher's t-shirt for only 21km
- Finisher Medals for 21km, 10km & 05km
- Finisher Certificate will be provided for only 03km participants
- Sponsor's goodies (Based on sponsor available items)

All participants must show vaccination card when take the race pack and before running

Received By: _____

ព័ត៌មានសង្ខេបអ្នកចូលរួមរត់ (Participants information)

នាមត្រកូល (អក្សរឡាតាំង):

នាមខ្លួន (អក្សរឡាតាំង)

សញ្ជាតិ / Nationality:

ភេទ / Gender:

អាយុ/Age:

មុខងារ/Occupation:

ទូរស័ព្ទលេខ / Telephone:

អ៊ីម៉ែល / E-mail:

អាសយដ្ឋាន / Address:

ប្រវត្តិសុខភាពសង្ខេប / Medical History:

កំណត់ត្រាចុងក្រោយបំផុត/Latest time record:

លេខទំនាក់ទំនងបន្ទាន់(គ្រួសារ) /Emergency Contact:

ទូរស័ព្ទលេខ / *Telephone:

សូមជ្រើសរើសទំហំអាវយឺត:

- xs s M L XL XXL

Please circle of one your T-Shirt Size:

តើអ្នកដឹងទិវារត់ប្រឆាំងពាក់កណ្តាលម៉ាយ៉ាងក្នុងនេះដោយរបៀបណា? / How did you know this event?

- មិត្តប័ណ្ណ/Brochure មិត្តភក្តិ/Friend កាសែត/Newspaper គេហទំព័រ/Website ផ្សេងៗទៀត

សេចក្តីប្រកាស (Declaration)

ខ្ញុំសូមបញ្ជាក់ថា ខ្ញុំមានសុខភាពល្អគ្រប់គ្រាន់ដើម្បីប្រកួតប្រជែងទាំងយល់ច្បាស់ថាខ្ញុំចូលរួមដោយទទួលខុសត្រូវចំពោះហានិភ័យផ្ទាល់ខ្លួនហើយអ្នករៀបចំកម្មវិធីនឹងមិនត្រូវទទួលខុសត្រូវចំពោះហានិភ័យផ្សេងៗដែលអាចនឹងកើតមានលើរូបខ្ញុំដូចជា ការរងរបួស, បាត់បង់ស្មារតី ឬប្រការណាមួយដែលកើតឡើងជាយថាហេតុក្នុងព្រឹត្តិការណ៍នេះ។

I certify that I am medically fit to compete and fully understand that I enter at my own risk and organizers will not be responsible for any injury, illness of loss, during or as a result of the event.

ហត្ថលេខា និងឈ្មោះ/Signature with name:

ថ្ងៃទី/Date:



ទិវារត់ប្រឆាំងអន្តរជាតិពាក់កណ្តាលម៉ាយ៉ាងក្នុង លើកទី២៧ នៅអង្គរវត្ត
27th ANGKOR WAT INTERNATIONAL HALF MARATHON

០៤ ធ្នូ ២០២២
 04 December 2022

Building a better future. Aids for children and disabled people in Cambodia!

ចុងសន្លឹកបញ្ជាក់ការចុះឈ្មោះ: (Registration Confirmation sheet)

Official Code: _____

សូមយកវិក្កយបត្រ ឬចុងសន្លឹកដែលមានឈ្មោះរបស់អ្នកបន្ទាប់ពីបានចុះឈ្មោះរួច ដើម្បីទទួលយកអាវ និងលេខពាក់រត់តាមអាសយដ្ឋានខាងក្រោម៖

Please kindly present this confirmation to our staff to collect your race kit at Expo Site (Race Kit Collection) as below mentioned:

	Race Category	Start time
ទីតាំងយកលេខ និងសម្ភារៈ: (Race Package Collection Spot)		
ទីតាំង/Location : អង្គរមិរ៉ាខែល (Angkor Miracle Resort & Spa)	<input type="checkbox"/> ២១ គ.ម/Half Marathon	05:30AM
អាសយដ្ឋាន/Address : ផ្លូវជាតិលេខ៦អា សង្កាត់ស្រងែ ក្រុងសៀមរាប	<input type="checkbox"/> ១០ គ.ម/10Km Race	05:45AM
ពេលវេលា/Date&Time : ០២-ធ្នូ, 2022 @0900am-1800pm (Friday)	<input type="checkbox"/> ០៥ គ.ម/05km	06:00AM
: ០៣-ធ្នូ, 2022 @0900am-20:00pm (Saturday)	<input type="checkbox"/> ០៣ គ.ម/03km Fun Run	06:10AM

លេខទំនាក់ទំនង/Contact No: 015 213 525 | 069 213 525

All participants must show vaccination card when take the race pack and before running

Note: All participants should arrive at the start line at least 30mn before the start time.

ឈ្មោះអ្នកចូលរួម/Participant Name:

សញ្ជាតិ/Nationality:

អាយុ / Age:

ភេទ / Gender:

អាវយឺត / T-shirt size:

យល់ព្រម/Approved by:

កាលបរិច្ឆេទ/Date:

ប្រាក់បានបង់/Total amount charged USD:

****All registration fees non-refundable, non-transferable to another competitor, non-transferable to other events****